

របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

I. ស្ថានភាពការងាររបស់មន្ទីរ

១. ការិយាល័យ រដ្ឋបាល និងកិច្ចការទូទៅ

- ស្ថានភាពបុគ្គលិកមន្ត្រីរាជការក្នុងមន្ទីរ

ការងារគ្រប់គ្រងនិងដឹកនាំមន្ទីរមានថ្នាក់ដឹកនាំចំនួន ៣ រូប (ប្រធានមន្ទីរនិង អនុប្រធានមន្ទីរ ២ រូប)

និងមានការិយាល័យជំនាញចំនួន ១០ ការិយាល័យ ៖

១- ការិយាល័យ រដ្ឋបាល និងកិច្ចការទូទៅ

២- ការិយាល័យ ផែនការ-ស្ថិតិ

៣- ការិយាល័យ គណនេយ្យ និងហិរញ្ញវត្ថុ

៤- ការិយាល័យ បណ្តុះបណ្តាល និងស្រាវជ្រាវ

៥- ការិយាល័យអភិវឌ្ឍន៍សហគមន៍

៦- ការិយាល័យ ផ្គត់ផ្គង់ទឹកជនបទ

៧- ការិយាល័យ ថែទាំសុខភាពជនបទ

៨- ការិយាល័យ អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

៩- ការិយាល័យ ផ្លូវជនបទ

១០- ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងមានការិយាល័យអភិវឌ្ឍន៍ជនបទស្រុកចំនួន ០៧

និងក្រុងចំនួន ០១ ។

១.១ ចំនួនមន្ត្រីរាជការ

- សរុប	÷ ២៦ នាក់
- ប្រុស	÷ ២២ នាក់
- ស្រី	÷ ០៤ នាក់
- ចំនួនប្រពន្ធមន្ត្រីរាជការ	÷ ១១ នាក់
- ចំនួនកូន	÷ ២០ នាក់
- អវត្តមាន	÷ ០៤ នាក់
- ចំនួនមន្ត្រីរាជការផ្ទេរចូល	÷ ០០ នាក់
- ចំនួនមន្ត្រីរាជការក្របខ័ណ្ឌថ្មី	÷ ០០ នាក់
- ចំនួនមន្ត្រីរាជការដែលទៅបំពេញបេសកកម្មនៅបរទេស	÷ ០១ នាក់
- ចំនួនមន្ត្រីរាជការសហការ ជាមួយកម្មវិធី និងជាដៃគូអង្គការនានា	÷ ០៧ នាក់

ល.រ	នាម និងគោត្តនាម	ភេទ	មុខងារ	សហការជាមួយអង្គការ ឬកម្មវិធី
១	សេង សារី	ប	ប្រធានមន្ទីរ	- គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម (ADB) - កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោម ជំនួយហិរញ្ញប្បទានយូនីសេហ្វ
២	ម៉ប់ ធីរិត	ប	អនុប្រធានមន្ទីរ	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៣	ឈុន ប៊ុនថេង	ប	ប្រធានការិយាល័យ	គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម (ADB)
៤	ញាណ គង់	ប	មន្ត្រី	- គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទាន បន្ថែម (ADB) - កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោម ជំនួយហិរញ្ញប្បទានយូនីសេហ្វ
៥	ឃឹត សុធារ៉ា	ប	មន្ត្រី	គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម (ADB)
៦	ខុល ប៊ូលីន	ប	មន្ត្រី	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយ ហិរញ្ញប្បទានយូនីសេហ្វ
៧	ឆាយ សុវណ្ណា	ស	មន្ត្រី	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយ ហិរញ្ញប្បទានយូនីសេហ្វ

១.២ ការងារលិខិតចេញ-ចូល

បានធ្វើចរាចរលិខិតស្នាម ក្នុងនោះមាន៖

- មន្ទីរបានចេញលិខិតបេសកកម្ម ចំនួន ០៥ ច្បាប់
- មន្ទីរបានចេញលិខិតទៅស្ថាប័ននានា និងក្នុងមន្ទីរ ចំនួន ៣៤ ច្បាប់
- បានទទួលលិខិតចូលពីគ្រប់ស្ថាប័ននានា ចំនួន ៤០ ច្បាប់
- លិខិតផ្សេងៗ ចំនួន ០៤ ច្បាប់

១.៣ ការងាររដ្ឋបាល និងបុគ្គលិក

- បានរៀបចំលិខិតអនុញ្ញាតិច្បាប់ឈប់សម្រាកផ្សេងៗជូន
មន្ត្រីរាជការចេញដោយមន្ទីរ ចំនួន ០២ ច្បាប់
- បានចូលរួមប្រជុំក្រៅខេត្ត ចំនួន ០៤ លើក
- បានចូលរួមប្រជុំក្នុងខេត្ត ចំនួន ០៦ លើក
- បានចូលរួមប្រជុំផ្ទៃក្នុងមន្ទីរ ចំនួន ០១ លើក

១.៤ ការងារបៀវត្ស និងពលកម្ម

- បានរៀបចំបៀវត្សជូនមន្ត្រីរាជការថ្នាក់មន្ទីរប្រចាំខែនីមួយៗ។

២. ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ

❖ ប្រភពថវិការដ្ឋផ្តល់

+ ថវិកាអនុម័តឆ្នាំ២០១៤	= ៤៤៨.២០០.០០០\$០០
- ប្រាក់ជំពូក ៦០	= ៤០.៥០០.០០០\$០០
- ប្រាក់ជំពូក ៦១	= ១០៥.៥០០.០០០\$០០
- ប្រាក់ជំពូក ៦២	= ៦៥.៥០០.០០០\$០០
- ប្រាក់ជំពូក ៦៤	= ២៣៦.៤០០.០០០\$០០
- ប្រាក់ជំពូក ៦៣	= ៣០០.០០០\$០០
+ ថវិកាចំណាយសម្រាប់ខែកក្កដា ឆ្នាំ២០១៤	= ៤៦.៧៩០.៧៦០\$០០
- ប្រាក់ជំពូក ៦០	= ០០\$០០
- ប្រាក់ជំពូក ៦១	= ០០\$០០
- ប្រាក់ជំពូក ៦២	= ០០\$០០
- ប្រាក់ជំពូក ៦៤	= ៤៦.៧៩០.៧៦០\$០០
- ប្រាក់ជំពូក ៦៣	= ០០\$០០
- បានបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ សម្រាប់ខែកក្កដា ឆ្នាំ២០១៤	
- ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ ទទួលបានគណៈប្រតិភូឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ	
- ថ្ងៃទី ២០-២២ ខែកក្កដា ឆ្នាំ ២០១៤ បំពេញបេសកកម្មទៅភ្នំពេញ ចូលរួមប្រជុំពិភាក្សាកម្រិតជំនាញលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០១៥។	
- ថ្ងៃទី ២៤-២៦ ខែកក្កដា ឆ្នាំ ២០១៤ បំពេញបេសកកម្មខេត្តកំពង់ចាម ចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធី។	
- សំណើសុំធានាចំណាយគម្រោងជួសជុលរថងមន្ទីរ និងទិញសម្ភារៈបរិក្ខារដាក់ជូនអភិបាលហិរញ្ញវត្ថុខេត្ត។	

៥. ការងារទំនាក់ទំនងសាធារណៈ:

- ថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ ២០១៤ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចូលរួមជាមួយគណៈប្រតិភូចុះស្វែងយល់ការងារអភិវឌ្ឍន៍ជនបទនៅខេត្តព្រះវិហារ ពីការងាររីកចម្រើន និងបញ្ហាប្រឈមនានា ក្រោមការដឹកនាំដោយ **ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត** ប្រធានគណៈកម្មការទី ៣ នៃរដ្ឋសភា និង **ឯកឧត្តម ជា សុផារ៉ា** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
- ថ្ងៃទី ០៦-០៩ ខែកក្កដា ឆ្នាំ ២០១៤ លោក ម៉ប់ ធីរិត អនុប្រធានមន្ទីរ បានទៅទស្សនៈកិច្ចសិក្សានៅខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ ស្តីពីជំនាញគ្រប់គ្រងអភិវឌ្ឍន៍អន្តរជាតិ។

II. សកម្មភាពការងារតាមវិស័យ

១. សកម្មភាពផ្លូវជនបទ

១.១ លទ្ធផលសម្រេចបាន

❖ ក្រុមការងាររៀបចំបញ្ជីសារពើភ័ណ្ឌនិងមូលដ្ឋានទិន្នន័យផ្លូវជនបទថ្នាក់ខេត្ត បានចុះស្រង់ទិន្នន័យផ្លូវជនបទ ទទួលបានលទ្ធផលដូចខាងក្រោម ៖

- ផ្លូវប្រភេទលេខ ០១ ចំនួន ០៣ ខ្សែ ប្រវែង ៨៤.១ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ ០២ ចំនួន ១៣ ខ្សែ ប្រវែង ២៥៧.៩ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ ០៣ ចំនួន ៣៥ ខ្សែ ប្រវែង ៣៦៩.៩ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ ០៤ ចំនួន ២៩៩ ខ្សែ ប្រវែង ៤១៨.៣២៣ គីឡូម៉ែត្រ
- ធ្វើការថែទាំជាលក្ខណៈខួបផ្លូវក្រាលគ្រួសក្រហមចំនួន ០១ ខ្សែប្រវែង ៧.០០០ ម៉ែត្រ និងលូចំនួន ១០ កន្លែង សម្រេចបាន ៣០ % ស្ថិតនៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារគម្រោងឆ្នាំ ២០១៤។
- ការងារគម្រោងទឹកជំនន់ផ្លូវក្រាលគ្រួសក្រហមចំនួន ០១ ខ្សែ ប្រវែង ១២.៥០០ ម៉ែត្រ និងលូគ្រប់ប្រភេទចំនួន ១១ កន្លែងសម្រេចបាន ៦០% ស្ថិតនៅឃុំព្រះឃ្នាំង,ឃុំរក្សា ស្រុកត្បែងមានជ័យ និងស្រុករៀង ខេត្តព្រះវិហារគម្រោងឆ្នាំ ២០១៤ ។

១.២ សកម្មភាពការងារចុះស្រង់ទិន្នន័យ

- ប្រភេទលេខ០៣ ចំនួន ០១ខ្សែ ប្រវែង ៨.៨ គម

១.៣ ការងារធ្វើបច្ចុប្បន្នភាព

- ប្រភេទលេខ០១ ចំនួន ០១ខ្សែ ប្រវែង ៣២.៤ គម (005-T1-16-04,05,07-Chey Sen ,Tbeng Meanchey,Rovieng-32.400m)

២. ការងារផ្គត់ផ្គង់ទឹកជនបទ

- បានលើកគម្រោងសំណើសម្រាប់អនុវត្តគម្រោងផែនការឆ្នាំ ២០១៥ ជូនទៅនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។
- ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤ លោក ម៉ប់ ធីរិត អនុប្រធានមន្ទីរ បានចូលរួមប្រជុំចរចារថ្លៃលើការងារសាងសង់ និងជួសជុលអណ្តូង ជីកប្រឡាយ និងស្តារស្រះ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

៣. ការងារថែទាំសុខភាពជនបទ

- មន្ត្រីមន្ទីរចំនួន ០២ រូបបានចុះសហការជាមួយអង្គការ FLD ប្រចាំខេត្តព្រះវិហារ បានចុះទៅបំផុសដល់សហគមន៍ស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) ចំនួន ០៤ ស្រុក ស្មើនឹង ៨ ឃុំ ស្មើនឹង ១៦ ភូមិ ដែលមានអ្នកចូលរួមសរុប ២៤៩ នាក់ ក្នុងនោះស្រី ៥៣ នាក់។

៤. ការងារអភិវឌ្ឍន៍សហគមន៍

- ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៤ លោក ហួរ កុលវ័ន្ត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងលោក សេង សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រួមទាំងមេបញ្ជាការកងពលធំអន្ត

រាគមន៍លេខ ៣ បានចូលរួមចែកកូនឈើហូបផ្លែចំនួន ៣៤០ ដើម កូនត្រីចំរុះ ៦០០ ក្បាល ស្មើ
នឹង ៣៤ គ្រួសារ និងប្រគល់ស្រះគ្រួសារចំនួន ២ ស្រះ។

៥. ការងារ NGOs

- នៅថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០១៤ មន្ត្រីមន្ទីរចំនួន០២នាក់បានធ្វើការសហការជាមួយ អង្គការ
ទស្សនៈពិភពលោកប្រចាំស្រុកជ័យសែន ដើម្បីបណ្តុះបណ្តាលស្តីពីការងារជួសជុលអណ្តូងស្នប់
Afridevដល់ក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ ដែលមានអ្នកចូលរួម ថ្ងៃទី ១ សរុប ៣៣ នាក់
ក្នុងនោះស្រី ១៨ នាក់ ថ្ងៃទី ២ សរុប ១៧ នាក់ ក្នុងនោះស្រី ០៦ នាក់ និងថ្ងៃទី ៣ សរុប ០៩ នាក់
ក្នុងនោះស្រី០៣នាក់ដោយក្រុមនីមួយៗត្រូវបានបង្រៀនជាទ្រឹស្តី (ពេលព្រឹក) និងការអនុវត្តជាក់
ស្តែង (ពេលរសៀល) ដោយសួរសំណួររំលឹក។
- នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០២ នាក់ បានធ្វើការសហការជាមួយ អង្គការ
ទស្សនៈពិភពលោកប្រចាំស្រុកត្បែងមានជ័យដើម្បីសម្របសម្រួលអង្គប្រជុំពិភាក្សា និងអនុម័ត
លក្ខន្តិកៈសហគមន៍ប្រើប្រាស់ទឹក ប្រព័ន្ធចែកចាយទឹកខ្នាតតូច នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែង
មានជ័យ ដែលមានអ្នកចូលរួមជាមេឃុំ មេភូមិ សមាសភាពគណៈកម្មាធិការប្រើប្រាស់ទឹក និង
សមាជិក អ្នកប្រើប្រាស់ទឹកសរុប ៣៩ នាក់ ក្នុងនោះស្រី ១៨។
- ថ្ងៃទី ០៧-០៨ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះ
បណ្តាលស្តីពីកម្មវិធី CLTS នៅភូមិពោធិ៍ និងភូមិអូរកក់ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ឧបត្ថម្ភ
ដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប ១៦ នាក់ ស្រី ០១ នាក់។
- ថ្ងៃទី ០៩-១០ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះ
បណ្តាលស្តីពីកម្មវិធី CLTS នៅភូមិស្រឡៅទួង និងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ
ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប២៥នាក់ ស្រី០៥នាក់។
- ថ្ងៃទី ១១-១២ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះ
បណ្តាលស្តីពីកម្មវិធី CLTS នៅភូមិម្លូរព្រៃ និងភូមិកុល ឃុំម្លូរព្រៃ១ ស្រុកឆែប ឧបត្ថម្ភដោយអង្គការ
FLD ដែលមានអ្នកចូលរួមសរុប ៣៤ នាក់ ស្រី ០៧ នាក់។
- ថ្ងៃទី ១៣-១៦ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០២ នាក់ បានធ្វើការសហការជាមួយអង្គការ
ទស្សនៈពិភពលោកប្រចាំស្រុករវៀង ដើម្បីសិក្សាពីផែនការលើកកម្ពស់អនាម័យតាមសាលាចំនួន
១៧ ក្នុងតំបន់គោលដៅរបស់អង្គការទស្សនៈពិភពលោកកម្ពុជាក្នុងនោះសាលានីមួយៗត្រូវរៀបចំ
កន្លែងលាងសម្អាតដៃ តប្រព័ន្ធចែកចាយទឹកទៅបង្គន់ និងចែកផ្ទះចម្រោះ។

- ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី CLTS នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប០៣នាក់ ស្រី០១នាក់។
- ថ្ងៃទី ១៦-១៨ ខែកក្កដា ឆ្នាំ ២០១៤ បានសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី ភារកិច្ច និងតួនាទី និងជំនាញគ្រប់គ្រងប្រាក់សន្សំរបស់គណៈកម្មការនៃក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យរបស់អង្គការទស្សនៈពិភពលោកប្រចាំស្រុកជ័យសែនដែលមានអ្នកចូលរួមសរុប៥០នាក់ ស្រ្តី៣២នាក់ ក្នុងគោលបំណងដើម្បីឱ្យគណៈកម្មការនេះដឹងកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ពួកគេ និងការចុះបញ្ជីសមាជិកប្រាក់សម្រាប់ទុកសន្សំ ព្រមទាំងសម្រាប់ជួសជុលអណ្តូងស្នប់។
- ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មន្ត្រីមន្ទីរចំនួន០១រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី CLTS នៅភូមិស្ទឹងសែនមនោរម្យ ឃុំថ្មី ស្រុកគូលែន ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប១៥នាក់ ស្រី០៤នាក់។
- ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ មន្ត្រីមន្ទីរចំនួន០១រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី CLTS នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប៧៤នាក់ ស្រី១៣នាក់។
- ថ្ងៃទី ២១-២២ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី CLTS នៅភូមិពង្រ និងភូមិដាន ឃុំថ្មី ស្រុកគូលែន ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប ២៨ នាក់ ស្រី ០៤ នាក់។
- ថ្ងៃទី ២៣-២៦ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី CLTS នៅភូមិត្រូវលែនជើង, ភូមិព្យួរជ្រូក, ភូមិក្របៅ និងភូមិត្រាវភៀត ស្រុកគូលែន ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប ៤៩ នាក់ ស្រី ១៨ នាក់។
- ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធី នៅខេត្តកំពង់ចាមរបស់នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុនៃក្រសួងអភិវឌ្ឍន៍ជនបទ មានអ្នកចូលរួមសរុបចំនួន ១៦០ នាក់ ក្នុងនោះស្រ្តី ៥១ នាក់ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងការអនុវត្តថវិកាកម្មវិធី។
- ថ្ងៃទី ២៨-២៩ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០២ នាក់ បានធ្វើការសហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំស្រុករវៀង ដើម្បីប្រជុំពិភាក្សាជាមួយនាយកសាលា និងគណៈកម្មការទ្រទ្រង់សាលា ចំនួន២០សាលាគោលដៅរបស់អង្គការទស្សនៈពិភពលោក ដែលមានអ្នកចូលរួមសរុប ៣០ នាក់ ក្នុងនោះស្រី ១២ នាក់ ក្នុងគោលបំណងរៀបចំសាលានីមួយៗឱ្យមានស្ថានីយ៍

លាងសម្អាតដៃ (តាមគោលការណ៍ SC-WASH) ក្នុងនោះមាន ១២ សាលាគោលដៅដែលមានសក្តានុពលក្នុងការរៀបចំលើកកម្ពស់ទឹកស្អាតនិងអនាម័យតាមសាលា។

- ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៤ មន្ត្រីមន្ទីរចំនួន ០១ រូប បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី CLTS នៅភូមិកំពង់ស្រឡៅ ២ ស្រុកឆែប ឧបត្ថម្ភដោយអង្គការ FLD ដែលមានអ្នកចូលរួមសរុប០៥នាក់ ស្រី០២នាក់។

៦. គម្រោង / កម្មវិធី

៦.១ គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញវត្ថុបន្ថែម (ADB)

គម្រោងសំណង់ស៊ីវិល (Civil Work)

- ថ្ងៃទី ០៧-១០ ខែកក្កដា ឆ្នាំ ២០១៤ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោង ជាមួយតំណាងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងសំណង់ស៊ីវិលទាំង០៤គម្រោង៖
 - Package 1: ប្រវែង ៥,០២០ ម សំណង់ សិល្បៈការចំនួន ០៦ កន្លែង ពីភូមិត្រពាំង-ស្ទាច់ ស្ថិតក្នុងឃុំត្រពាំងស្ទាច់ ស្រុកត្រពាំងស្ទាច់ ខេត្តព្រះវិហារ អនុវត្តចប់ ១០០ % ។
 - Package 2 : ប្រវែង ៤,៣០០ម សំណង់ សិល្បៈការចំនួន ០៧ កន្លែង ពីភូមិកំពេញ-យាង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តចប់ ១០០ % ។
 - Package 3 : ប្រវែង ៤,៧៣៧ម សំណង់ សិល្បៈការចំនួន ០៧ កន្លែង ពីភូមិពុទ្រា-ភូមិបរ ស្ថិតក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ អនុវត្តចប់ ១០០ % ។
 - Package 3 : ប្រវែង ៨,៧៥០ សំណង់សិល្បៈការចំនួន ០៨កន្លែង ពីក្រវ៉ាវ-បរ ក្នុងភូមិបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ អនុវត្តចប់ ១០០ % ។

គម្រោងកម្មវិធីសាច់ប្រាក់ពលកម្ម (Cash for Work)

- គម្រោងអនុវត្តរួច១០០% ។

៦.២. កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅតាមសាលារៀន និងសហគមន៍ (គាំទ្រថវិកាដោយ UNICEF)

- មន្ត្រីមន្ទីរបានចុះបំផុស បណ្តុះបណ្តាលស្តីពីការធ្វើតេស្តបាក់តេរី ដល់សាលារៀនគោលដៅ។
- មន្ត្រីមន្ទីរបានចុះជំរុញតាមដាន ត្រួតពិនិត្យសកម្មភាពលើការងារ SC-WASH ដល់សាលារៀនគោលដៅ។
- មន្ត្រីមន្ទីរបានចុះជំរុញតាមដាន ត្រួតពិនិត្យ កែលម្អការអនុវត្តកម្មវិធី CLTS ដល់ភូមិគោលដៅ។
- មន្ត្រីមន្ទីរបានចុះជំរុញតាមដាន ត្រួតពិនិត្យ កែលម្អការអនុវត្តកម្មវិធី HP ដល់ភូមិគោលដៅ។
- មន្ត្រីមន្ទីរបានចុះធ្វើទិវាអនាម័យភូមិ ដល់ភូមិគោលដៅ។

- ថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០១៤លោក ម៉ប់ ធីរិត អនុប្រធានមន្ទីរ និងលោកស្រី ឆាយ សុវណ្ណា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិក្រមប្រកបដោយសុខុដុមនីយកម្មក្នុងការផ្ទេរថវិកាដល់ដៃគូ អនុវត្តគម្រោង នីតិវិធីហិរញ្ញវត្ថុ នីតិវិធីលទ្ធកម្ម និងវិធីសាស្ត្រក្នុងការសរសេររបាយការណ៍ នៅសណ្ឋាគារ Diamond Sea ខេត្តព្រះសីហនុ។

៦.៣ គម្រោងអភិវឌ្ឍន៍តាមបណ្តោយព្រំដែនខាងលិច ខាងជើង

ក. ការងារសាងសង់ផ្ទះជួនស្រួច២ ចំនួន៩៨៣ ខ្នង

គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ ការសាងសង់ផ្ទះជួនគ្រួសារយោធិន ជំហានទី ២ ចំនួន ៩៨៣ ខ្នង នៅខេត្តព្រះវិហារ សម្រេចបានលទ្ធផលដូចតទៅ៖ សាងសង់ផ្ទះបានចំនួន **៩៨៣ ខ្នង** ក្នុងនោះ ផ្ទះលើកគ្រោងបានចំនួន **០០ ខ្នង** ផ្ទះរួចរាល់ ៧០% ចំនួន **០៣ ខ្នង** និងផ្ទះរួចរាល់ស្ថាពរបានចំនួន **៩៨០ ខ្នង** ដូចមានក្នុងតារាងខាងក្រោម៖

ល.រ	ទីតាំង	ផែនការ	លទ្ធផលសាងសង់				
			ចាក់សសរខ្នង	លើកគ្រោង	៧០ %	១០០ %	ហើយស្ថាពរ
១	ភូមិមរតកតេជោសែន (កងពលធំ អន្តរាគមន៍លេខ៣)	230	230	00	00	230	230
២	ភូមិសែនជ័យ (កងពលតូច អន្តរាគមន៍លេខ៧)	133	133	00	00	133	133
៣	ភូមិតេជោអូរទឹកខៀវ (កងពលតូច លេខ៨+ វរ:382)	336	336	00	00	336	336
៤	ភូមិចំបក់សែនជ័យ (វរ:សេនាតូច 381)	105	105	00	00	105	105
៥	ធំត្រយោង ៩១១	17	17	00	00	17	17
៦	ភូមិសុខសែនជ័យ (វរ:សេនាតូច 383)	20	20	00	00	20	20
៧	បញ្ហាការអង្ករក្ស ៖ - ពាក់ស្បែក - មណ្ឌលអភិវឌ្ឍន៍ - ភូមិធម្មជាតិ	142	43 14 85	00 00 00	00 00 03	43 14 82	43 14 85
សរុប		983	983	00	03	980	983

ខ. សកម្មភាពចុះពិនិត្យការងារអភិវឌ្ឍន៍

- ថ្ងៃទី ១៥-១៦ ខែកក្កដា ឆ្នាំ ២០១៤ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រះវិហារ បានចូលរួមជាមួយគណៈប្រតិភូដឹកនាំដោយ **ឯកឧត្តមបណ្ឌិត ម៉ុក ម៉ែរ៉េត** ប្រធាន

គណៈកម្មការទី ៣ នៃរដ្ឋសភា និង ឯកឧត្តម ជា សុផាវ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចុះ
ស្វែងយល់ការងារអភិវឌ្ឍន៍ជនបទនៅខេត្តព្រះវិហារ ពីការងាររីកចម្រើន បញ្ហាប្រឈមនានា និង
សួរសុខទុក្ខគ្រួសារកងទ័ព នៅភូមិតេជោអូរទឹកខៀវ (L8+វរៈ 382), ភូមិមតកតេជោសែន (កង
ពលធំអន្តរាគមន៍លេខ៣) និងមណ្ឌលអភិវឌ្ឍន៍យោធិន (ទីបញ្ជាការអង្គរក្ស)។